



# ផែនទីប្រើប្រាស់ដីអនាគតឃុំបាវាយណ៍ ឆ្នាំ២០១៧-២០៣២



- សញ្ញាសម្គាល់**
- សាលាស្រុក
  - ការិយាល័យរដ្ឋបាល
  - សាលាឃុំ
  - ភូមិ
  - ប៉ូស្តស្ថានីយ
  - ព្រំប្រទល់រដ្ឋបាលឃុំ
- ហេដ្ឋារចនាសម្ព័ន្ធ**
- សាលារៀន
  - វិហារយេស៊ូ
  - ប្រៃសណីយ៍
  - ផ្លូវជាតិលេខ៦
  - ផ្លូវគ្រួសក្រហម ឬក្រាលថ្ម
  - ផ្លូវលំដីស
  - ប្រឡាយមេ
  - ប្រឡាយ
- គម្របព្រៃឈើឆ្នាំ ២០២២**
- តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប
  - តំបន់ការពារជុំវិញបឹងទន្លេសាប
  - តំបន់ ១
  - តំបន់ ២
  - តំបន់ ៣
- គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ**
- ជួសជុលផ្លូវកៅស៊ូ
  - សាងសង់ផ្លូវបេតុង
  - ជួសជុលផ្លូវគ្រួសក្រហម
- ប្រភេទប្រើប្រាស់ដីអនាគត**
- ដីលំនៅឋានទីប្រជុំជន
  - ដីលំនៅឋានភូមិ
  - ដីស្រែប្រាំងនិងស្រែវស្សា
  - ព្រៃកុម្ភោក និងដើមឈើដុះរាយប៉ាយ
  - ព្រៃលិចទឹក
  - ស្ទឹង
  - ស្រះ
  - បឹង
  - អាងស្តុកទឹក



**ប្រភពទិន្នន័យ**

- ទីតាំងវិនិយោគ ប្រភពពីផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ
- ទិន្នន័យទីតាំង និងព្រំប្រទល់រដ្ឋបាលប្រភពពីអង្គការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (ឆ្នាំ២០១៥)
- ទិន្នន័យសំខាន់ៗផ្សេង ប្រភពពីមន្ទីរ/ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត

**បញ្ជាក់**

- ព័ត៌មានដែលបង្ហាញនៅលើផែនទីនេះគឺផ្អែកលើទិន្នន័យដែលបានបង្កើតឡើងដោយផ្ទាល់ជាតិ និងត្រូវបានកែសម្រួលដោយមានការចូលរួមពីសហគមន៍មូលដ្ឋាន
- ព្រំប្រទល់រដ្ឋបាលទាំងនេះ មិនអាចចាត់ទុកជារដ្ឋាករ និងខ្សែបន្ទាត់ព្រំដែន ទេផែនទីនេះត្រូវបានប្រើប្រាស់សម្រាប់ការអនុវត្តជាតិឡើយ
- ផែនទីនេះត្រូវបានបោះពុម្ពនៅខែ វិច្ឆិកា ឆ្នាំ២០២០

**ប្រព័ន្ធកូអរដោនេ**

- ចំណោលផែនទី : UTM
- តំបន់ទី : 48N
- ទិន្នន័យយោង : WGS 1984
- អេលីបសូអ៊ីត : WGS 1984

**គាំទ្រដោយ**

**អនុវត្តដោយ**

លេខ៖ ២៤៤ ប.៧/២០២១

បានឃើញ និងឯកភាពសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការ  
ថ្ងៃ ព្រហស្បតិ៍ ៣ វិច្ឆិកា ខែ តុលា ឆ្នាំ ២០២១ ឆ្នាំ ២០២១ ល.ស. ២៤៦៤

កំពង់ចាម ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២១

**អគ្គនាយកដ្ឋានៈ អគ្គនាយកខេត្ត និងជា  
ប្រធានគណៈកម្មាធិការរៀបចំផែនដី និងនគរប្រតិបត្តិកម្មខេត្តកំពង់ចាម**

លេខ៖ ២៤៤ ប.៧/២០២១

បានពិនិត្យ និង សូមគោរពជូន  
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត និង ជាប្រធានគណៈកម្មាធិការ  
រៀបចំផែនដី និង នគរប្រតិបត្តិកម្មខេត្តកំពង់ចាម មេត្តានិព្វ និង សម្រេចដ៏ខ្ពង់ខ្ពស់ ។

ថ្ងៃ ព្រហស្បតិ៍ ៣ វិច្ឆិកា ខែ តុលា ឆ្នាំ ២០២១ ឆ្នាំ ២០២១ ល.ស. ២៤៦៤

បាវាយណ៍ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០

**អគ្គនាយកដ្ឋានៈ អគ្គនាយកស្រុក និង ជាប្រធាន  
គណៈកម្មាធិការរៀបចំផែនដី និងនគរប្រតិបត្តិកម្មស្រុកបាវាយណ៍**

លេខ៖ ២៤៤ ប.៧

បានពិនិត្យ និង សូមគោរពជូន  
លោកអភិបាលនៃគណៈអភិបាលស្រុក និង ជាប្រធានគណៈកម្មាធិការ  
រៀបចំផែនដី និងនគរប្រតិបត្តិកម្មស្រុកបាវាយណ៍ មេត្តានិព្វ និង សម្រេច។

ថ្ងៃ ព្រហស្បតិ៍ ៣ វិច្ឆិកា ខែ តុលា ឆ្នាំ ២០២១ ឆ្នាំ ២០២១ ល.ស. ២៤៦៤

បាវាយណ៍ ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០

**មេឃុំបាវាយណ៍**